

QUIZZ

NAME : _____

CLASS : _____

DATE : _____

【初級1L16②】 ことばの準備
33 Questions

1.



絵を見て、下から正しいものを選びなさい。សូមមើលរូបរាងច្រើនរើស ចម្លើយត្រឹមត្រូវខាងក្រោម។

- A ジムに行 (い) く
- B ヨガをする
- C たくさん寝 (ね) る
- D 早 (はや) く起 (お) きる

2.



絵を見て、下から正しいものを選びなさい。សូមមើលរូបរាងច្រើនរើស ចម្លើយត្រឹមត្រូវខាងក្រោម។

- A ヨガをする
- B ウォーキングする/歩 (ある) く
- C ジョギングする/走 (はし) る
- D 食 (た) べすぎない


3.



絵を見て、下から正しいものを選びなさい。សូមមើលរូបរាងច្រើនរើស ចម្លើយត្រឹមត្រូវខាងក្រោម។

- A ジムに行 (い) く
- B 食 (た) べすぎない
- C ウォーキングする/歩 (ある) く
- D 飲 (の) みすぎない

4.



絵を見て、下から正しいものを選びなさい。សូមមើលរូបរាងច្រើនរើសចម្លើយត្រឹមត្រូវខាងក្រោម។

- A 早 (はや) く寝 (ね) る
- C プールで泳 (およ) ぐ

- B 野菜 (やさい) を食 (た) べる
- D ジョギングする/走 (はし) る

5.



絵を見て、下から正しいものを選びなさい。សូមមើលរូបរាងច្រើនរើសចម្លើយត្រឹមត្រូវខាងក្រោម។

- A ジムに行 (い) く
- C 飲 (の) みすぎない

- B 早 (はや) く寝 (ね) る
- D ヨガをする

6.



絵を見て、下から正しいものを選びなさい。សូមមើលរូបរាងច្រើនរើសចម្លើយត្រឹមត្រូវខាងក្រោម។

- A 早 (はや) く起 (お) きる
- C たくさん寝 (ね) る

- B 野菜 (やさい) を食 (た) べる
- D 食 (た) べすぎない

7.



絵を見て、下から正しいものを選びなさい。សូមមើលរូបរាងច្រើនរើសចម្លើយត្រឹមត្រូវខាងក្រោម។

- A 野菜 (やさい) を食 (た) べる
- C 早 (はや) く起 (お) きる

- B 飲 (の) みすぎない
- D 食 (た) べすぎない

8.



絵を見て、下から正しいものを選びなさい。សូមមើលរូបរាងច្រើនរើសចម្លើយត្រឹមត្រូវខាងក្រោម។

- A 飲 (の) みすぎない
- B 食 (た) べすぎない
- C たくさん寝 (ね) る
- D ジムに行 (い) く

9.



絵を見て、下から正しいものを選びなさい。សូមមើលរូបរាងច្រើនរើសចម្លើយត្រឹមត្រូវខាងក្រោម។

- A プールで泳 (およ) ぐ
- B たくさん寝 (ね) る
- C ウォーキングする/歩 (ある) く
- D 早 (はや) く起 (お) きる

10.



絵を見て、下から正しいものを選びなさい。សូមមើលរូបរាងច្រើនរើសចម្លើយត្រឹមត្រូវខាងក្រោម។

- A 早 (はや) く寝 (ね) る
- B 早 (はや) く起 (お) きる
- C 野菜 (やさい) を食 (た) べる
- D 食 (た) べすぎない

11.



絵を見て、下から正しいものを選びなさい。សូមមើលរូបរាងច្រើនរើសចម្លើយត្រឹមត្រូវខាងក្រោម។

- A ジョギングする/走 (はし) る
- B ジムに行 (い) く
- C たくさん寝 (ね) る
- D 早 (はや) く起 (お) きる

12. 正しい意味を選びなさい。 ឆ្ងាយ ជ្រើសរើស អត្ថន័យ ដែល ត្រឹមត្រូវ។ (a) ទិញ (ិ) <
- | | |
|--|---|
| <input type="checkbox"/> A ញ៉ុច្រើនជ្រុល | <input type="checkbox"/> B ទៅកន្លែងហាត់ប្រាណ |
| <input type="checkbox"/> C គេងច្រើន | <input type="checkbox"/> D ហែលទឹកក្នុងអាងហែលទឹក |
13. 正しい意味を選びなさい。 ឆ្ងាយ ជ្រើសរើស អត្ថន័យ ដែល ត្រឹមត្រូវ។ (b) ទ្រូង ទ្រូង ទ្រូង ទ្រូង (ិ)
- | | |
|-------------------------------------|---|
| <input type="checkbox"/> A ដើរ | <input type="checkbox"/> B ធ្វើយ៉ូហ្កា |
| <input type="checkbox"/> C ញ៉ុបន្លែ | <input type="checkbox"/> D រត់ត្រីក្ប/រត់ |
14. 正しい意味を選びなさい。 ឆ្ងាយ ជ្រើសរើស អត្ថន័យ ដែល ត្រឹមត្រូវ។ (c) ឃើញ ឃើញ ឃើញ ឃើញ (ិ)
- | | |
|---|--------------------------------------|
| <input type="checkbox"/> A ដើរ | <input type="checkbox"/> B គេងច្រើន |
| <input type="checkbox"/> C រត់ត្រីក្ប/រត់ | <input type="checkbox"/> D ចូលគេងលឿន |
15. 正しい意味を選びなさい。 ឆ្ងាយ ជ្រើសរើស អត្ថន័យ ដែល ត្រឹមត្រូវ។ (d) ទ្រូង ទ្រូង ទ្រូង ទ្រូង (ិ)
- | | |
|--------------------------------------|---|
| <input type="checkbox"/> A ញ៉ុបន្លែ | <input type="checkbox"/> B ហែលទឹកក្នុងអាងហែលទឹក |
| <input type="checkbox"/> C ចូលគេងលឿន | <input type="checkbox"/> D ចូលគេងលឿន |
16. 正しい意味を選びなさい。 ឆ្ងាយ ជ្រើសរើស អត្ថន័យ ដែល ត្រឹមត្រូវ។ (e) ទ្រូង ទ្រូង ទ្រូង ទ្រូង
- | | |
|--|---|
| <input type="checkbox"/> A ធ្វើយ៉ូហ្កា | <input type="checkbox"/> B ហែលទឹកក្នុងអាងហែលទឹក |
| <input type="checkbox"/> C ចូលគេងលឿន | <input type="checkbox"/> D គេងច្រើន |
17. 正しい意味を選びなさい。 ឆ្ងាយ ជ្រើសរើស អត្ថន័យ ដែល ត្រឹមត្រូវ។ (f) ទ្រូង ទ្រូង ទ្រូង ទ្រូង (ិ)
- | | |
|--|--|
| <input type="checkbox"/> A ញ៉ុបន្លែ | <input type="checkbox"/> B ចូលគេងលឿន |
| <input type="checkbox"/> C ទៅកន្លែងហាត់ប្រាណ | <input type="checkbox"/> D ញ៉ុច្រើនជ្រុល |
18. 正しい意味を選びなさい。 ឆ្ងាយ ជ្រើសរើស អត្ថន័យ ដែល ត្រឹមត្រូវ។ (g) ទ្រូង ទ្រូង ទ្រូង ទ្រូង (ិ)
- | | |
|--|---|
| <input type="checkbox"/> A ទៅកន្លែងហាត់ប្រាណ | <input type="checkbox"/> B គេងច្រើន |
| <input type="checkbox"/> C មិនញ៉ុច្រើនជ្រុល | <input type="checkbox"/> D ហែលទឹកក្នុងអាងហែលទឹក |

19. 正しい意味を選びなさい。សូមជ្រើសរើសអត្ថន័យដែលត្រឹមត្រូវ។ (h) 飲みすぎない (のみすぎない)

- A មិនផឹកច្រើនជ្រុល
- B ចូលគេងលឿន
- C ក្រោកពីគេងលឿន
- D ញ៉ប់ន្លែ

20. 正しい意味を選びなさい。សូមជ្រើសរើសអត្ថន័យដែលត្រឹមត្រូវ។ (i) 早く起きる (はやくおきる)

- A ដើរ
- B គេងច្រើន
- C ក្រោកពីគេងលឿន
- D ធ្វើយ៉ូហ្កា


21. 正しい意味を選びなさい。សូមជ្រើសរើសអត្ថន័យដែលត្រឹមត្រូវ។ (j) 早く寝る (はやくねる)

- A ញ៉ប់ច្រើនជ្រុល
- B រត់ត្រីកៗ/រត់
- C ចូលគេងលឿន
- D ធ្វើយ៉ូហ្កា




22. 正しい意味を選びなさい。សូមជ្រើសរើសអត្ថន័យដែលត្រឹមត្រូវ។ (k) たくさん寝る (たくさんねる)

- A ចូលគេងលឿន
- B ហែលទឹកក្នុងអាងហែលទឹក
- C គេងច្រើន
- D ញ៉ប់ន្លែ


23. (a) 「ジムに行く (ジムにいく) 」 を下から選びなさい。ចូរជ្រើសរើសរូបភាពដែលត្រូវនឹង(a) 「ジムに行く (ジムにいく) 」 ពីខាងក្រោម។




24. (b) 「ジョギングする/走る (はしる)」 を下から選びなさい。 ចូរជ្រើសរើសរូបភាពដែលត្រូវនឹង(b) 「ジョギングする/走る (はしる)」 ពីខាងក្រោម។





25. (c) 「ウォーキングする/歩く (あるく)」 を下から選びなさい。 ចូរជ្រើសរើសរូបភាពដែលត្រូវនឹង(c) 「ウォーキングする/歩く (あるく)」 ពីខាងក្រោម។




26. (d) 「プールで泳ぐ (プールでおよぐ)」 を下から選びなさい。 ចូរជ្រើសរើសរូបភាពដែលត្រូវនឹង(d) 「プールで泳ぐ (プールでおよぐ)」 ពីខាងក្រោម។



27. (e) 「ヨガをする」 を下から選びなさい。 ចូរជ្រើសរើសរូបភាពដែលត្រូវនឹង(e) 「ヨガをする」 ពីខាងក្រោម។







28. (f) 「野菜を食べる (やさいをたべる) 」 を下から選びなさい。 ចូរជ្រើសរើសរូបភាពដែលត្រូវនឹង(f) 「野菜を食べる (やさいをたべる) 」 ពីខាងក្រោម។



29. (g) 「食べすぎない (たべすぎない) 」 を下から選びなさい。 ចូរជ្រើសរើសរូបភាពដែលត្រូវនឹង(g) 「食べすぎない (たべすぎない) 」 ពីខាងក្រោម។




30. (h) 「飲みすぎない (のみすぎない) 」を下から選びなさい。 ចូរជ្រើសរើសរូបភាពដែលត្រូវនឹង(h) 「飲みすぎない (のみすぎない) 」 ពីខាងក្រោម។



31. (i) 「早く起きる (はやくおきる) 」を下から選びなさい。 ចូរជ្រើសរើសរូបភាពដែលត្រូវនឹង(i) 「早く起きる (はやくおきる) 」 ពីខាងក្រោម។



32. (j) 「早く寝る (はやくねる) 」を下から選びなさい。 ចូរជ្រើសរើសរូបភាពដែលត្រូវនឹង(j) 「早く寝る (はやくねる) 」 ពីខាងក្រោម។



33. (k) 「たくさん寝る (たくさんねる) 」 を下から選びなさい。 ចូរជ្រើសរើសរូបភាពដែលត្រូវនឹង(k) 「たくさん寝る (たくさんねる) 」 ពីខាងក្រោម។

